



## Nail Exam Answer - 09

---

1. ត្រូវលាបថ្នាំក្រចក៖
  - a. បន្ទាប់ពីលាបទឹករលោង
  - b. សម្រាប់តែក្រចកវែងប៉ុណ្ណោះ
  - c. ដើម្បីគ្របលើជំងឺស្កយស្បែកក្រចក
  - d. បន្ទាប់ពីលាបទឹករលោង
  
2. បន្ទាប់ពីសម្ភារត្រូវបានសម្អាតក្នុងសូលុយស្យុងសើម៖
  - a. ពួកវាត្រូវរក្សាទុកក្នុងទឹកសាប៊ូកក់សក់ដែលមិនទាន់ប្រើ
  - b. ក្នុងដបទឹកអនាម័យស្អាត
  - c. ក្នុងហោប៉ៅនៃឯកសណ្ឋានរបស់អ្នកធ្វើក្រចក
  - d. នៅលើថ្នើរចំហក្នុងម៉ាស៊ីនបើកប្រាក់
  
3. តើមនុស្សពេញវ័យធម្មតា អត្រានៃការដុះក្រចកជាមធ្យមគឺដុះប៉ុន្មានអ៊ីញក្នុងមួយខែ?
  - a. 1/8
  - b. 1/3
  - c. 1/2
  - d. 1
  
4. ទម្រង់ការនៃការធ្វើក្រចកដំបូងខាងក្រោមមួយណាធ្វើមុនគេ៖
  - a. សម្អាតម្រាមដៃ
  - b. ជូតថ្នាំក្រចកចេញ
  - c. សម្អាត និងបន្លន់ស្បែកគល់ក្រចក
  - d. ជួសជុលក្រចកពីការប្រើពណ៌
  
5. ការដុះខាត់សម្អាតក្រចកដោយប្រើកម្ដៅត្រូវបានណែនាំនៅពេល៖
  - a. អតិថិជនអាចទទួលយកបាន
  - b. នៅពេលអតិថិជនស្នើសុំធ្វើក្រចកជាមូលដ្ឋាន
  - c. មានភស្តុតាងនៃការសម្អាតក្រចក និងស្បែកគល់ក្រចក



- d. ក្រចកខ្លី ហើយអតិថិជនមិនចង់លាបក្រចក
  
- 6. ផលិតផលខាងក្រោមមួយណាត្រូវមាននៅលើតុធ្វើក្រចក នៅពេលធ្វើក្រចក៖
  - a. បារតបែអូក្លូរ៉ែ
  - b. ទឹកចម្រាញ់
  - c. ហ្វូណូល
  - d. ទឹកសម្លាប់មេរោគ
  
- 7. គោលបំណងនៃឈើរុស្សីសព្វណ៍បែកឯក៖
  - a. ភ្ជាប់ក្រចកដែលខូចឡើងវិញ
  - b. ជូនថ្នាំសម្អាតក្រចកចាស់ចោល
  - c. សម្អាតក្រចក
  - d. លាបក្រែម និងទឹកថ្នាំពេលកាត់ស្បែកគល់ក្រចក
  
- 8. ឧបករណ៍ដែលប្រើដើម្បីសម្រួលតែមក្រចកត្រូវបានហៅថា
  - a. ក្តារុសក្រចក
  - b. កន្ត្រែកកាត់ក្រចក
  - c. ដៃកុរុស
  - d. កន្ត្រែកកាត់សាច់
  
- 9. អតិថិជនចូលមកហាងកែសម្រួលមួយម្នាក់ម្នាក់ធ្វើក្រចកគួរតែ៖
  - a. បញ្ជូនអតិថិជនទៅគ្រូពេទ្យព្យាបាល
  - b. បដិសេធមិនផ្តល់សេវាឱ្យអតិថិជន
  - c. បន្តជាមួយសេវាដូចធម្មតា
  - d. ណែនាំឱ្យប្រើសូលុយស្យុងបង្ការការកើតផ្សិត



10. ជាងធ្វើក្រចកគួរតែកុំផ្តល់សេវាធ្វើក្រចកដល់អតិថិជនដែលមាន៖
  - a. ក្រចកទឹកស៊ី
  - b. ក្រចកជ្រូញ
  - c. ផ្កាក្រចក
  - d. គ្រែស្រង់
  
11. តួក្រចកមានទីតាំងលើ៖
  - a. ផ្នែកខាងលើនៃសាច់ក្រោមក្រចក
  - b. ចុងក្រចកដែលហួសម្រាមដៃ
  - c. មូលដ្ឋាននៃក្រចក
  - d. ក្រោមស្បែក
  
12. គោលបំណងរបស់អនាម័យស្អាតគឺ៖
  - a. ផលិតផលដែលវេចខ្ចប់ជិតល្អ
  - b. រក្សាអនាម័យឧបករណ៍នោះរហូតប្រើប្រាស់បន្ទាប់
  - c. រក្សាឧបករណ៍ឲ្យមានសំណើម
  - d. ត្រួតពិនិត្យគុណភាពខ្យល់ និងសីតុណ្ហភាពជុំវិញហាងកែសម្ផស្ស
  
13. សម្អាតស្បែកគល់ក្រចក និងក្រចកងាយបាក់គឺជាការព្យាបាលល្អបំផុតជាមួយនឹងអ្វី?
  - a. ពពុះ
  - b. ថ្នាំលាបដំបូង
  - c. ប្រេងក្តៅ
  - d. តូច
  
14. ការប្រើប្រាស់សម្ពាធបាតនៃដៃកុសក្រចកលោហៈអាចបង្កឲ្យមានការបំផ្លាញអចិន្ត្រៃយ៍៖
  - a. រោគគល់ក្រចក
  - b. ម៉ាទ្រីស
  - c. តែមក្រចក



- d. សាច់ក្រោមក្រចខាងកចុង
- 15. ត្រូវកំណត់រាងក្រចកដែលត្រូវរុសជាមុនដោយ៖
  - a. រាងចុងម្រាមដៃ
  - b. ប្រវែងក្រចក
  - c. លក្ខខណ្ឌក្រចក
  - d. អាយុរបស់អតិថិជន
- 16. តើមានឆ្អឹងប៉ុន្មាននៅក្នុងប្រអប់ដៃ?
  - a. 3
  - b. 5
  - c. 8
  - d. 12
- 17. តើពេលណាត្រូវបត់ម្រាមដៃដើម្បីរុស
  - a. បន្ទាប់ពីឲ្យអតិថិជនអង្គុយ
  - b. នៅពេលដាក់តុធ្វើក្រចក
  - c. បន្ទាប់ពីរុសក្រចករួច
  - d. បន្ទាប់ពីរុញសាច់គុលក្រចកទៅក្រោយ
- 18. តើសម្ភារអ្វីដែលមិនមានសុវត្ថិភាពសម្រាប់ប្រើ ជាងធ្វើក្រចកត្រូវ៖
  - a. ប្តូរសម្ភារនោះភ្លាមៗ
  - b. ជូនដំណឹងទៅអតិថិជន
  - c. ត្រូវប្រុងប្រយ័ត្នបន្ថែមពេលកំពុងប្រើវា
  - d. ជូនដំណឹងទៅមិត្តរួមការងារ
- 19. ការធ្វើឲ្យក្រចកក្រាស់ហៅថា៖
  - a. ក្រចក Hemotoma
  - b. ក្រចក Onychokytosis
  - c. ក្រចក Onychauxis



d. ក្រិចកិ Teratology

20. លក្ខណៈក្រចកដែលមានសុខភាពល្អគឺ៖

- a. ស្នាមអង្កាញ់លើក្រចក
- b. ដែលអាចបត់បែនបាន
- c. ដែលឆាប់បាក់
- d. ដែលឆាប់រើក

21. ការព្យាបាលជំងឺកើតលើក្រចកត្រូវធ្វើដោយ៖

- a. ជាងធ្វើក្រចក
- b. ជាងកែសម្ផស្ស
- c. គ្រូពេទ្យព្យាបាល
- d. ជាងសម្លាង

22. ពាក្យបច្ចេកទេសសម្រាប់កំណែរាងគល់ក្រចកហៅថា

- a. សាច់គល់ក្រចក
- b. សាច់គ្របក្រចក
- c. បន្ទះកោងពណ៌សនៅគល់ក្រចក
- d. ក្រចកដុះ

23. ដំបៅលើស្បែកមានក្នុងជំពូកស្តីអំពីប្រអប់ដៃហៅថា៖

- a. ស្នាមប្រឡាក់
- b. ពកសាច់
- c. ស្នាមប្រេះតូចៗ
- d. មហារីកជាលិកា



24. តើពេលណាត្រូវសម្លាប់មេរោគលើកន្លែងកាត់សាច់គល់ក្រចក៖
- a. នៅពេលបញ្ចប់ថ្ងៃធ្វើការនីមួយៗ
  - b. នៅពេលចាប់ផ្តើមថ្ងៃធ្វើការនីមួយៗ
  - c. បន្ទាប់ពីប្រើរួចម្តងៗ
  - d. បន្ទាប់ពីសម្អាតទាំងនោះចាប់ផ្តើមវិល
25. គោលបំណងនៃការសម្លាប់មេរោគលើសម្ភារលោហៈគឺដើម្បី៖
- a. បង្ការការបាក់បែក
  - b. មិនឲ្យមានច្រេះ
  - c. រក្សាសម្ភារឲ្យនៅរអិលស្រួលប្រើ
  - d. បង្ការការលូតលាស់បាក់តេរីដែលបង្កគ្រោះថ្នាក់
26. តើទម្រង់ខាងក្រោមមួយណានឹងជួយរក្សាដៃឲ្យរលោងល្អ និងសម្រួលចរន្តឈាម
- a. ម៉ាស្សាប្រអប់ដៃ
  - b. លាងសម្អាតប្រអប់ដៃក្នុងទឹកក្តៅខ្ពស់ៗ
  - c. ការសម្លាប់មេរោគប្រអប់ដៃ
  - d. ការសម្អាតប្រអប់ដៃដោយប្រើទឹកបាញ់
27. តើផលិតផលខាងក្រោមមួយណាប្រើដើម្បីបញ្ឈប់ឈាមហូរអំឡុងពេលធ្វើក្រចក
- a. អាស៊ីតបូរីក
  - b. ម៉្យៅយាត់ឈាម
  - c. អាសេតូន
  - d. អាល់កុល
28. ការពិភាក្សារវាងជាងធ្វើក្រចក និងអតិថិជនមានដូចជា៖
- a. ការថែទាំក្រចក
  - b. ដំបូន្មានផ្ទាល់ខ្លួន
  - c. ការនិយាយដើមហាងកែសម្រួល



d. បញ្ហាគ្រួសារ

29. តើជាងធ្វើក្រចកត្រូវសម្លាប់មេរោគប្រអប់ដៃញឹកញាប់ដូចម្តេច?

- a. នៅពេលចាប់ផ្តើមថ្ងៃធ្វើការ
- b. មុន និងបន្ទាប់ពីបាយថ្ងៃត្រង់
- c. មុនធ្វើការណាត់ជួប
- d. មុន និងបន្ទាប់ពីធ្វើក្រចកម្តងៗ**

30. បន្ទាប់ពីអតិថិជនបង់ប្រាក់ជូនសេវាធ្វើក្រចក និងស្នាមប្រឡាក់លើក្រចករបស់គាត់ អ្នកធ្វើក្រចកត្រូវ៖

- a. ផ្តល់ទឹកជូតក្រចកជូនទៅអតិថិជនដើម្បីឲ្យគាត់អាចលាបក្រចករបស់គាត់សារជាថ្មីបាន
- b. ប្រាប់អ្នកគ្រប់គ្រងរបស់គាត់ថាអ្នកគ្រប់គ្រងអតិថិជនកំពុងជម្រះការរំខានចិត្ត
- c. លាបពណ៌សារជាថ្មីជូនអតិថិជនដោយមិនគិតថ្លៃ**
- d. លាបពណ៌ក្រចកជូនអតិថិជនសារជាថ្មី និងគិតថ្លៃបន្ថែម

31. ក្រែមម៉ាស្សាប្រហែលជាលាបលើដៃតាមពេលវេលាខាងក្រោមលើកលែងតែ៖

- a. មុននឹងក្រចកត្រូវបានសម្រួល**
- b. បន្ទាប់ពីការគូរម៉ូតក្រចកត្រូវបានអនុវត្ត
- c. បន្ទាប់ពីស្បែកគល់ក្រចកត្រូវបានបន្លន់
- d. មុននឹងគូរម៉ូតក្រចកត្រូវបានអនុវត្ត

32. ការពណ៌នាគល់ក្រចកមួយណាបំផុតក្នុងចំណោមព័ត៌មានខាងក្រោម

- a. វាផ្អែកលើ និងត្រូវបានភ្ជាប់ទៅសាច់ក្រោមក្រចក
- b. វាជាផ្នែកនៃចុងក្រចកហួសចុងម្រាមដៃ**
- c. វាជាមូលដ្ឋាននៃក្រចកក្រោមស្បែក
- d. វាជាស្បែកដែលសល់ពីក្រចក

33. ពាក្យបច្ចេកទេសសម្រាប់ការកាត់ក្រចកគឺ៖

- a. ឆ្អឹងកំភួនដៃ
- b. បណ្តុលក្រចក



- c. ក្រចកទឹកស៊ី
- d. ឆ្លឹកម្រាមដៃ

34. ជំហានខាងក្រោមមួយណាគួរតែទទួលយកក្នុងការបំបាត់ស្បែកគល់ក្រចក៖

- a. រក្សារស្បែកគល់ក្រចកឲ្យស្អាត
- b. រក្សារស្បែកគល់ក្រចកឲ្យមានសំណើម
- c. ជឿមរស្បែកគល់ក្រចកជាមួយនឹងការគូរម៉ូតក្រចក
- d. ខាត់ស្បែកគល់ក្រចកជាមួយនឹងក្តាររុសក្រចក

35. សកម្មភាពខាងក្រោមមួយណាដែលគួរតែយកមកប្រើពេលគូរក្រចក៖

- a. ប្រើបន្ទះលោហៈធាតុទាំងបី
- b. លាបទឹករលោងលើក្រចក
- c. ទុកប្រេងតិចៗ
- d. នៅលើបន្ទះក្រចកស្រទាប់ខាងក្រៅតែមួយ

36. ឧបករណ៍អ្វីដែលត្រូវបានប្រើដើម្បីតម្រឹមសាច់គល់ក្រចកដែលលើសលើមូលដ្ឋាននៃក្រចក៖

- a. កន្ត្រែ
- b. ដៃករុសរស្បែកគល់ក្រចក
- c. កន្ត្រែកាត់ក្រចក
- d. ឈើរុសក្រចកពណ៌ទឹកក្រូច

37. ក្រចកឡើងខ្សែរបណ្តាលមកពី?

- a. ស្បែករលាក
- b. ចរន្តឈាមខ្សោយ
- c. បាក់តេរី
- d. ស្បែកស្អាត





38. ការសម្លាប់មេរោគគឺ
- a. ប្រើភ្លើងដុតកំដៅ
  - b. សម្លាប់ និងទប់ស្កាត់បាក់តេរី
  - c. បន្លន់ក្រចក
  - d. នាំអតិថិជនទៅហាងកែសម្ផស្ស
39. តើ MSDS តំណាងឲ្យអ្វី?
- a. សេវាបំផ្លាញប្រព័ន្ធជាច្រើន
  - b. ជំហររវាងនៃសារធាតុរ៉ែ
  - c. តារាងទិន្នន័យស្តីពីសុវត្ថិភាពសម្ភារ
  - d. ទំហំឧបករណ៍សម្អាតជាច្រើន
40. តើមនុស្សពេញវ័យដុះក្រចកក្នុងមួយខែប្រវែងប៉ុណ្ណា?
- a. 1/16 អ៊ីង
  - b. 1/8 អ៊ីង
  - c. 1 អ៊ីង
  - d. 1/2 អ៊ីង
41. តើម៉ូណូមែរគឺជាអ្វី?
- a. អាល់កុល
  - b. អាសេតាន
  - c. សារធាតុរ៉ែ
  - d. កាបាវ
42. តើអ្នកមានអាជ្ញាប័ណ្ណអាចប្រើបានទាំងអស់ លើកលែងតែការជូតសម្អាតប្រេងចេញពីតូក្រចកឬ?
- a. ស្រទាប់ថ្នាំលាបដំបូងគេ
  - b. កាបាវ
  - c. អាល់កុល



d. អាសេតាន

43. តើអ្នកមានអាជ្ញាប័ណ្ណស្នើឲ្យអតិថិជនមកលាបថ្នាំក្រចកឡើងវិញញឹកញាប់ប៉ុណ្ណា?

- a. 2-3 សប្តាហ៍
- b. 2-3 ថ្ងៃ
- c. 4-8 សប្តាហ៍
- d. 7 ថ្ងៃ

44. តើអ្នកអាចប្រើអ្វីដើម្បីបកក្រចកអាគ្រីលីកចេញ?

- a. អាល់កុល
- b. ស្រទាប់ថ្នាំលាបដំបូងគេ
- c. សារធាតុរាវ
- d. អាសេតាន

45. តើម្សៅរាវគឺជាអ្វី?

- a. ម៉ូណូមែរ
- b. ប៉ូលីមែរ
- c. ស្នាម
- d. ទ្រនាប់ធ្វើពីសូត្រ

46. តើជាងធ្វើក្រចកត្រូវធ្វើអ្វីដើម្បីបង្ការក្រចកអាគ្រីលីកពីការរលើក លើកលែងតែ៖

- a. ប្រើស្រទាប់ថ្នាំលាបដំបូងគេ
- b. ខាត់តូក្រចក
- c. ហាមលាបលើស្បែកគល់ក្រចក
- d. ដាក់ប្រេងនៅលើតូក្រចក មុនពេលលាប

47. តើអ្វីជាភេទស្រែង?

- a. ជាឈ្មោះមនុស្ស
- b. ប៉ារ៉ាស៊ីតក្នុងបន្លែ



- c. ពណ៌ថ្នាំលាបក្រចក
  - d. ម៉្យ៉ាវសារធាតុរាវ
48. តើអ្នកទទួលបានអាជ្ញាបណ្ណត្រូវធ្វើដូចម្តេចមុនចាប់ផ្តើមធ្វើក្រចកជូនអតិថិជន?
- a. ចាប់ដៃអតិថិជន
  - b. សម្លាប់មេរោគលើដៃអតិថិជន
  - c. ខាត់ដៃអតិថិជន
  - d. រុសដៃអតិថិជន
49. តើឆ្អឹងម្រាមដៃមានប៉ុន្មាន?
- a. 8
  - b. 10
  - c. 12
  - d. 14
50. តើតួក្រចក/បន្ទះក្រចកធ្វើពីអ្វី?
- a. ស្បែកគល់ក្រចក
  - b. ស្បែកក្រិន
  - c. keratin
  - d. ខាត់ក្រចក